



102.....

ୱାଓଓଓ * ଡଢ଼ଢ଼

ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះគុណភាពនៃកិច្ចពិភាក្សាដែលពោរពេញទៅដោយខ្លឹមសារ និងទស្សនវិស័យ ដែលបានជួយបង្កើនការយល់ដឹងរបស់អង្គពិធីយើងពីខ្លឹមសារនៃយុទ្ធសាស្ត្រ ជាមួយនឹងការរំលេចពីកាលានុវត្តភាព បញ្ហាប្រឈម និងគោលនយោបាយចម្បងៗនៅក្នុង ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ។

-ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ខ្ញុំនឹងមិនសរុបពីខ្លឹមសារទាំងអស់នៃកិច្ចពិភាក្សានោះទេ ប៉ុន្តែខ្ញុំសូមលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន ដូចតទៅ៖

កិច្ចពិភាក្សានាថ្ងៃនេះ បានបង្ហាញយ៉ាងច្បាស់អំពីសារៈសំខាន់ និងភាពចាំបាច់នៃយុទ្ធសាស្ត្រ ដែលត្រូវបានរៀបចំឡើងស្របទៅតាមការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិភពលោក តំបន់ និងកម្ពុជា ជាពិសេសក្នុងបរិការណ៍នៃភាពមិនច្បាស់លាស់ភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ បញ្ហាដកសល់ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចឌីជីថល និន្នាការសមាហរណកម្មតំបន់ ការកើនឡើងនៃតម្រូវការហិរញ្ញប្បទានប្រកបដោយចីរភាព និងតម្រូវការពិពិធកម្មប្រភពទុនរយៈពេលវែង។ យុទ្ធសាស្ត្រថ្មីនេះផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំងជាងមុនលើគុណភាពនៃកំណើន ពោលគឺមិនត្រឹមតែពង្រីកវិស័យហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាថាវិស័យនេះមានភាពធន់បរិយាបន្ន នវានុវត្តន៍ និងសមាហរណកម្មផងដែរ។

ប្រធានបទសំខាន់មួយ ដែលត្រូវបានលើកឡើងក្នុងវេទិកាពិភាក្សា គឺការរក្សាគុណភាពរវាងនវានុវត្តន៍ និងស្ថិរភាព។ ឌីជីថលនីយកម្ម និងបច្ចេកវិទ្យាហិរញ្ញវត្ថុ បានធ្វើឱ្យការផ្តល់សេវាហិរញ្ញវត្ថុមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេស ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ក៏ដូចជាការផ្តល់សេវាហិរញ្ញវត្ថុនានា។ ស្របពេលនៃការរីកចម្រើននេះ ហានិភ័យដែលភ្ជាប់មកជាមួយក៏បានលេចឡើងផងដែរ ដែលទាមទារឱ្យមានការការពារដោយប្រុងប្រយ័ត្ន។ ឆ្លើយតបនឹងបញ្ហានេះ ធនាគារជាតិនៃកម្ពុជា ក៏ដូចជា បញ្ញត្តិករនានាក្នុងវិស័យហិរញ្ញវត្ថុបានបន្តធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌបទប្បញ្ញត្តិ ពង្រឹងសន្តិសុខសាយប័រ លើកកម្ពស់អន្តរប្រតិបត្តិការនៃប្រព័ន្ធទូទាត់ ពង្រឹងប្រសិទ្ធភាពនៃកិច្ចការពារអ្នកប្រើប្រាស់ និងអភិវឌ្ឍបណ្តាញសុវត្ថិភាពហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំ។

សារសំខាន់មួយទៀតពីកិច្ចពិភាក្សា គឺទាក់ទងនឹងបរិយាបន្នហិរញ្ញវត្ថុ និងកំណើនប្រកបដោយសមធម៌។ សំណួរសំខាន់មិនមែនត្រឹមតែថា តើវិស័យហិរញ្ញវត្ថុរីកចម្រើនលឿន

ប៉ុណ្ណានោះទេ ប៉ុន្តែតើនរណាខ្លះទទួលបានផលពីកំណើននេះ។ ការធានាថា សហគមន៍ ជនបទ សហគ្រាសធុនមីក្រូ តូច និងមធ្យម ស្ត្រី និងក្រុមជនងាយរងគ្រោះ អាចទទួលបាន សេវាហិរញ្ញវត្ថុដែលមានតម្លៃសមរម្យ និងប្រកបដោយការទទួលខុសត្រូវ នៅតែជាអាទិភាព ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល។ ក្នុងទិសដៅនេះ ការជំរុញ បរិយាបន្នហិរញ្ញវត្ថុទាមទារនូវកិច្ចខិតខំប្រឹងប្រែងពីភាគីពាក់ព័ន្ធទាំងអស់ តាមរយៈការលើក កម្ពស់អក្ខរកម្មហិរញ្ញវត្ថុ កិច្ចការពារអ្នកប្រើប្រាស់ និងឌីជីថលបន្តិកម្ម។

- ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ខ្ញុំក៏សង្កេតឃើញថា កិច្ចពិភាក្សាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃហិរញ្ញប្បទាន ប្រកបដោយចីរភាព។ ការកៀរគរដើមទុនសម្រាប់ការវិនិយោគ ដើម្បីពង្រឹងភាពធន់នឹង អាកាសធាតុ និងមានចីរភាពបរិស្ថាន មិនមែនជាជម្រើសទៀតទេ ប៉ុន្តែគឺជាភាពចាំបាច់ សម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា។ យុទ្ធសាស្ត្រនេះផ្តល់នូវក្របខ័ណ្ឌមួយសម្រាប់ និយ័តករ អ្នករៀបចំគោលនយោបាយ និងអ្នកចូលរួមក្នុងទីផ្សារ ដើម្បីសហការគ្នាក្នុង ការអភិវឌ្ឍឧបករណ៍ ការលើកទឹកចិត្ត និងការគាំទ្រផ្នែកបទប្បញ្ញត្តិ សំដៅលើកកម្ពស់ ហិរញ្ញប្បទានបៃតង ស្របពេលដែលស្ថិរភាពហិរញ្ញវត្ថុត្រូវតែបន្តរក្សាឱ្យបានរឹងមាំ។

គោលដៅសំខាន់មួយទៀត គឺការបង្កើនភាពស៊ីជម្រៅទីផ្សារហិរញ្ញវត្ថុ ដែលក្នុងនោះ មានទីផ្សារទុន និងហិរញ្ញប្បទានជាប្រភេទផ្សេងៗក្នុងស្រុក។ ការអភិវឌ្ឍទីផ្សារឱ្យកាន់តែមាន ភាពស៊ីជម្រៅនិងសន្ទនីយភាព ទាមទារឱ្យមានការដោះស្រាយបញ្ហាប្រឈមជាច្រើនសម្រាប់ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ និងការកសាងទំនុកចិត្តរបស់វិនិយោគិន។ វឌ្ឍនភាពនៃ ទីផ្សារហិរញ្ញវត្ថុ នឹងកាត់បន្ថយការពឹងផ្អែកខ្លាំងលើឥណទានធនាគារ និងគាំទ្រដល់ ការវិនិយោគរយៈពេលវែងក្នុងវិស័យដែលមានផលិតភាពខ្ពស់។

ម្យ៉ាងទៀត កិច្ចសហប្រតិបត្តិការអន្តរស្ថាប័នដ៏រឹងមាំ គឺជាគន្លឹះនៃភាពជោគជ័យ។ ការសម្របសម្រួលដែលមានប្រសិទ្ធភាព ការចែករំលែកព័ត៌មាន និងការជឿទុកចិត្តគ្នាទៅវិញ

ទៅមកមានភាពចាំបាច់ ដើម្បីការធានាថាការកែទម្រង់មានភាពស្របគ្នា និងផ្តល់សហថាមភាព សំដៅដោះស្រាយបញ្ហាប្រឈម និងឧបសគ្គក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ ។

ជាទីបញ្ចប់ តាងនាមធនាគារជាតិនៃកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មាធិការដឹកនាំការងារ អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ក្រុមការងារបច្ចេកទេស ជំនាញការធនាគារអភិវឌ្ឍន៍អាស៊ី និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកក្នុងការរៀបចំយុទ្ធសាស្ត្រនេះឡើង។

ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី បន្តទទួលបានជោគជ័យ និង កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាបន្តបន្ទាប់នាពេលខាងមុខ។

សូមអរគុណ!